

សហគមន៍ព្រៃឈើ ព្រៃជាំស្មាច់

សេចក្តីជូនដំណឹង

ស្តីពី

ការជ្រើសរើសអ្នកផលិតវិធានដេអូឌ្រាតឌី

១. ព័ត៌មានពីប្រវត្តិសង្គម

រៀបរាប់ដោយសង្ខេបពីប្រវត្តិសហគមន៍

សហគមន៍ព្រៃឈើព្រៃជាំស្មាច់បានផ្តួចផ្តើមរៀបចំបង្កើតឡើង ក្រោមការសម្របសម្រួលពី អង្គការ RPPFD កាលពីខែមករា ឆ្នាំ២០០២។ ចាប់ពីឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្ននេះ ត្រូវបានជួយគាំទ្រដោយអង្គការ ម្តប់បៃតង។ សហគមន៍ព្រៃឈើព្រៃជាំស្មាច់ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង- នេសាទ តាមប្រកាសលេខ ៤៨៩ប្រកកសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ និងបានចុះកិច្ចព្រមព្រៀង ជាមួយ រដ្ឋបាល ព្រៃឈើកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩។ មកទល់ពេលនេះសហគមន៍ព្រៃឈើព្រៃជាំស្មាច់ បាន ដំណើរការរៀបចំ ទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងបាននិងកំពុងរៀបចំផែនការ គ្រប់គ្រងដល់ជំហានទី៨ ហើយបាន និងកំពុងរៀបចំសេចក្តីព្រាងផែនការគ្រប់គ្រង សម្រាប់ដាក់ជូនរដ្ឋបាលព្រៃ ឈើ ដើម្បីពិនិត្យនិងសម្រេច។

ក្នុងឆ្នាំ២០១៥ សហគមន៍ព្រៃឈើក្បាលអូរក្រញ៉ាក់ បានទទួលថវិកាគាំទ្រពី UNDP GEF SGP/Community Based REDD+ (CBR+) ដើម្បីអនុវត្តគម្រោងដែលមានរយៈពេល ២៤ ខែចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧។ ទិសដៅ និងគោលបំណងជាក់លាក់ សូមមើលគោល ដៅ គោលបំណងជាក់លាក់ និងឯកសារលម្អិតនៅក្នុងលក្ខខណ្ឌការងារ (ToR)។

២. អំពីថវិកា

ថវិកាចំនួន ៥០០.០០ ដុល្លារអាមេរិក (ប្រាំរយដុល្លារអាមេរិកគត់)

៣. ទំហំការងារការងារ និងការទទួលខុសត្រូវ

- ក-សហការជាមួយអង្គការម្តប់បៃតង ដើម្បីសរសេរជាអត្ថបទកម្រងរឿង អំពីភាពជោគជ័យរបស់ការ គ្រប់គ្រងគម្រោងនៃសហគមន៍ព្រៃឈើព្រៃជាំស្មាច់ឆ្ពោះទៅរកវេជ្ជបូក
- ខ-ចុះថតនិងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធគម្រោង (អាជ្ញាធរភូមិ ឃុំដែលពាក់ព័ន្ធ មន្ទីរជំនាញ នាយក ប្រតិបត្តិអង្គការម្តប់បៃតង)និងសហគមន៍នៅតំបន់គោលដៅក្នុងសហគមន៍ ព្រៃជាំស្មាច់ ស្ថិតនៅភូមិ ទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
- គ-បញ្ចូល subtitle ជាភាសាអង់គ្លេស ដោយមានការសហការណ៍ជាមួយបុគ្គលិកម្តប់បៃតង។
- ឃ-ផលិតជាវីដេអូពីភាពជោគជ័យរបស់គម្រោងដែលមានរយៈពេលមិនលើសពី ១០នាទី។

៤. ពេលវេលា និងវិធីសាស្ត្រនៃការផលិត

ពេលវេលា: សហការរៀបចំកាលវិភាគ និងសកម្មភាពសម្រាប់រយៈពេលចុះថតនិងសម្ភាសន៍ ផលិតជា វីដេអូសម្រេច **មិនហួសពីដំណាច់ខែកក្កដា ឆ្នាំ២០១៧**។

ការផលិត: រូបភាព និងវីដេអូផ្នែកខ្លះត្រូវយកពីបុគ្គលិកគម្រោង (ជ្រើសរើសយករូបភាព និងវីដេអូដែល មានគុណភាពខ្ពស់ និងមិនរអាក់រអួល (ទាំងផ្នែកសំឡេង និងរូបភាព) រីឯផ្នែកខ្លះទៀតត្រូវ ចុះថតផ្ទាល់នៅតាមទីតាំងសហគមន៍ផ្ទាល់។

៥. លក្ខណៈសម្បត្តិ

បេក្ខជន ឬ បេក្ខនារីត្រូវមានបទពិសោធន៍ក្នុងការថត និងផលិតវីដេអូ។

៦. ការដាក់ពាក្យ

បេក្ខជន និងបេក្ខនារីដែលមានជំនាញពាក់ព័ន្ធ បើមានចំណាប់អារម្មណ៍លើការងារនេះអាចដាក់ពាក្យ ស្នើសុំ សូមផ្ញើតាមអាសយដ្ឋានខាងក្រោមឱ្យបានត្រឹម**ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៧** វេលាម៉ោង ៥:០០នាទីស្ងាច ជាកំណត់។

៧. អាស័យដ្ឋានទាក់ទង

អាស័យដ្ឋាន: ភូមិទំអរ ឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ឬការិយាល័យអង្គការម្លប់បៃតងផ្ទះលេខ194 ផ្លូវលេខ371 សង្កាត់បឹងទំពុន2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទូរស័ព្ទ: 085-548-971 ឬ 012-577-939 ឬ 092-953-898

Email: pocfmli2ktmlup@gmail.com ឬ dicmlup@gmail.com

បញ្ជាក់: គណៈកម្មការសហគមន៍ព្រៃឈើព្រៃជាំស្មាច់/អង្គការម្លប់បៃតង នឹងផ្តល់ព័ត៌មានជូនដល់នីតិ បុគ្គល អង្គការ ឬក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីសម្រាំងជ្រើសរើសសម្រាប់សំភាសន៍តែប៉ុណ្ណោះ។

កំពង់ធំ , ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧

ប្រធានគណៈកម្មការសហគមន៍



នួន ហាត់